

សុន្ទរកថាស្វាគមន៍

លោក/ឯកឧត្តម.....អភិបាលខេត្ត (ខេ) ខេត្តបាត់ដំបង

ថ្លែងក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់លើកទី ២ ស្តីពី

“អភិក្រមក្របដណ្តប់លើវិស័យពាណិជ្ជកម្ម, លទ្ធផលពាក់កណ្តាលគម្រោង, ការត្រួតពិនិត្យ, ការវាយតម្លៃ និងផលប៉ះពាល់ នៃកម្មវិធីពិពិធកម្មនិងពង្រីកការនាំចេញ ជំហានទី ២

(CEDEP II) ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម”

បាត់ដំបង, ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៦

វេលាម៉ោង ៖ ០៨:៣០ ព្រឹក នៅសណ្ឋាគារខេមរាបាត់ដំបង ១ ខេត្តបាត់ដំបង

សូមគោរព

- លោកជំទាវ **តឹកវ៉ែត កំខេ** រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកប្រតិភូ នៃក្រសួងពាណិជ្ជកម្ម
- លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនៃខេត្តទាំងប្រាំពីររួមមាន៖ ខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ពោធិ៍សាត់ និងកំពង់ឆ្នាំង!
- លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា នៃអង្គសិក្ខាសាលា ទាំងមូលជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងកម្មវិធីវគ្គសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់លើកទី២ ស្តីពី “អភិក្រមក្របដណ្តប់លើវិស័យពាណិជ្ជកម្ម, លទ្ធផលពាក់កណ្តាលគម្រោង, ការត្រួតពិនិត្យ, ការវាយតម្លៃ និងផលប៉ះពាល់ នៃកម្មវិធីពិពិធកម្មនិងពង្រីកការនាំចេញ ជំហានទី ២ (CEDEP II) ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម”។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជ្រើសយកខេត្តបាត់ដំបង យើងខ្ញុំសម្រាប់ រៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ជាពិសេសចំពោះវគ្គមានរបស់ **លោកជំទាវ តឹកវ៉ែត កំខេ** រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលនៃកម្មវិធីពង្រឹង ក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) និង លោក-លោកស្រី អ្នកនាងកញ្ញា ដែលអញ្ជើញមកពីក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (សភាពាណិជ្ជកម្ម, មន្ទីរពាណិជ្ជកម្ម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរឧស្សាហកម្ម និងសិប្បកម្ម, មន្ទីរកិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរទេសចរណ៍, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃខេត្តទាំងប្រាំពីររួមមាន៖ ខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ពោធិ៍សាត់ និងកំពង់ឆ្នាំង), វិស័យឯកជន និងតំណាងសមាគមដំឡូងមីមួយចំនួន ដែលជាអ្នកទទួលបានផលផ្ទាល់ពីគម្រោង CEDEP II ។

- ឯកឧត្តម, លោក-លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូលជាទីរាប់អាន !

ស្ថិតក្នុងមនោសញ្ចេតនាដ៏សែនរំភើបរីករាយនេះ ខ្ញុំសូមឆ្លៀតឱកាសដ៏មានតម្លៃ ដើម្បីជម្រាបជូនឯក
ឧត្តមគណៈអធិបតី, លោក លោកស្រី សមាជិក សមាជិកា ទាំងមូលមេត្តាជ្រាប អំពី ស្ថានភាពទូទៅ និង
សក្តានុពលសំខាន់ៗ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម របស់ខេត្តបាត់ដំបងដូចតទៅ ៖

- ✓
- ✓
- ✓

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រយ៉ាង
ពេញទំហឹងចំពោះការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “អភិក្រមក្របដណ្តប់លើវិស័យពាណិជ្ជកម្ម,
លទ្ធផលពាក់កណ្តាលគម្រោង, ការត្រួតពិនិត្យ, ការវាយតម្លៃ និងផលប៉ះពាល់ នៃកម្មវិធីពិធានកម្មនិងពង្រីក
ការនាំចេញ ជំហានទី ២ (CEDEP II) ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម” ដែលជាព្រឹត្តិការណ៍ដ៏
មានសារៈសំខាន់សម្រាប់ស្ថាប័ន និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និង
មន្ត្រីរាជការ នៅតាមបណ្តាខេត្ត ឲ្យទទួលបាននូវព័ត៌មាន និង ចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមគាំទ្រ
ដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញ និងលើក
កម្ពស់ការចូលរួមរបស់ស្ថាប័នរដ្ឋ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីបង្កើនផលិតភាព, ការ
ធ្វើពិធានកម្ម និងពង្រីកការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់និងអន្តរ
ជាតិឲ្យបានកាន់តែ ច្រើនបន្ថែមទៀត។

ជាចុងបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណដល់ លោកជំទាវ រដ្ឋលេខាធិការ, លោក លោកស្រី អ្នកនាង
កញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយ និងបានមកស្នាក់នៅលើ
ទឹកដីបាត់ដំបងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ខ្ញុំសូមជូនពរ លោកជំទាវ លោក-លោកស្រី គណៈអធិបតី និង
ភ្ញៀវភិក្ខិយសទាំងអស់មាន សុខភាពល្អ សិរីសួស្តី និងជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ
ខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

សូមអរគុណ